



វិបសាយ:

www.gamingcontrolboard.pa.gov

អ៊ីមែល:

problemgambling@pa.gov

អាសយដ្ឋាន:

Pennsylvania Gaming Control Board
PO Box 69060

Harrisburg, PA 17106

ជូនចំពោះ: ការិយាល័យទទួលបន្ទុកល្បែងស៊ីសងញៀន

PLACE
POSTAGE
HERE

PGCB
Office of Compulsive and Problem Gambling

P.O. Box 69060
Harrisburg, PA 17106-9060

PGCB
Office of Compulsive and Problem Gambling
P.O. Box 69060
Harrisburg, PA 17106-9060

អ្នកលេងល្បែងស៊ីសងអនាមិក


20 សំណួរ

1. តើអ្នកធ្លាប់ខាតពេលវេលាពីការងារ ឬការសិក្សាដោយសារការលេងល្បែងស៊ីសងដែរឬទេ?
2. តើការលេងល្បែងស៊ីសងធ្លាប់ធ្វើឱ្យជីវិតនៅផ្ទះរបស់អ្នកមិនសប្បាយចិត្តដែរឬទេ?
3. តើការលេងល្បែងស៊ីសងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដែរឬទេ?
4. តើអ្នកធ្លាប់មានវិប្បដិសារីបន្ទាប់ពីការលេងល្បែងស៊ីសងដែរឬទេ?
5. តើអ្នកធ្លាប់លេងល្បែងស៊ីសងដើម្បីយកលុយទៅសងបំណុល ឬដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុដែរឬទេ?
6. តើការលេងល្បែងស៊ីសងបានបង្កឱ្យមានការកើនឡើងនូវមហិច្ឆតា ឬប្រសិទ្ធភាពរបស់អ្នកដែរឬទេ?
7. បន្ទាប់ពីចាញ់ តើអ្នកមានអារម្មណ៍ថាអ្នកត្រូវតែក្រឡប់មកវិញ បានតាមតែការងារដែលអាចធ្វើបាន និងឈ្នះលុយចាញ់របស់អ្នកមកវិញដែរឬទេ?
8. បន្ទាប់ពីឈ្នះ តើអ្នកមានការជំរុញចិត្តខ្លាំងក្លាក្នុងការក្រឡប់មកវិញ និងឈ្នះលុយបន្ថែមទៀតដែរឬទេ?
9. តើអ្នកធ្លាប់លេងល្បែងស៊ីសងរហូតទាល់តែអស់លុយពីខ្លួនញឹកញាប់ដែរឬទេ?
10. តើអ្នកធ្លាប់ខ្ចីលុយគេយកមកលេងល្បែងស៊ីសងដែរឬទេ?
11. តើអ្នកធ្លាប់លក់អ្វីមួយដើម្បីយកលុយមកលេងល្បែងស៊ីសងដែរឬទេ?
12. តើអ្នកមានការស្លាក់ស្លើរក្នុងការប្រើលុយលេងល្បែងស៊ីសង សម្រាប់ការចំណាយជាធម្មតាដែរឬទេ?
13. តើការលេងល្បែងស៊ីសងធ្វើឱ្យអ្នកមិនខ្វល់ខ្វាយពីសុខុមាលភាពខ្លួនអ្នក ឬគ្រួសារអ្នកដែរឬទេ?
14. តើអ្នកធ្លាប់លេងល្បែងស៊ីសងយូរពេលជាងការគ្រោងទុករបស់អ្នកដែរឬទេ?
15. តើអ្នកធ្លាប់លេងល្បែងស៊ីសងដើម្បីគេចវេសពីទុក្ខព្រួយ ឬបញ្ហាដែរឬទេ?
16. តើអ្នកធ្លាប់ប្រព្រឹត្ត ឬគិតដល់ការប្រព្រឹត្តទង្វើខុសច្បាប់ណាមួយដើម្បីយកលុយមកលេងល្បែងស៊ីសងដែរឬទេ?
17. តើការលេងល្បែងស៊ីសងធ្វើឱ្យអ្នកមានការលំបាកក្នុងការទទួលបានដំណេកដែរឬទេ?
18. តើការឈ្លោះប្រកែកគ្នា ការអស់សង្ឃឹម ឬការមួរម៉ៅក្តៅក្រហាយ ជំរុញចិត្តឱ្យអ្នកមកលេងល្បែងស៊ីសងដែរឬទេ?
19. តើអ្នកធ្លាប់មានការជំរុញចិត្តក្នុងការលើកវាសិឱ្យល្អ ដោយការលេងល្បែងស៊ីសងពីរបីម៉ោងដែរឬទេ?
20. តើអ្នកធ្លាប់គិតដល់ការបំផ្លាញខ្លួនឯង ឬការធ្វើអត្តឃាត ដោយសារ



ការិយាល័យទទួលបន្ទុកល្បែងស៊ីសងញៀន និងមានបញ្ហា
(Office of Compulsive and Problem Gambling)

កម្មវិធីដកខ្លួនចេញ



តើការដកខ្លួនចេញជាអ្វី?

ការដកខ្លួនចេញ គឺជាដំណើរការមួយដែលអនុញ្ញាតឱ្យជនណាម្នាក់ស្នើសុំឱ្យគេហាមឃាត់ខ្លួនពីសកម្មភាពល្បែងស៊ីសងស្របច្បាប់ទាំងអស់ និងឱ្យគេហាមប្រាមពីការប្រមូលជ័យភ័ណ្ឌ ស្រង់ដើម ឬទទួលអំណោយ ឬសេវាបំពេញបន្ថែម ឬវត្តមានកម្ពុជាក្នុងទៀតនៅបន្តល្បែងមានអាជ្ញាប័ណ្ណណាមួយ។ ការដកខ្លួនចេញ ត្រូវបានអនុវត្តតែចំពោះជាន់លេងល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណល្បែងស៊ីសងនៅក្នុងរដ្ឋឯករាជ្យ Pennsylvania ប៉ុណ្ណោះ។

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឱ្យមានឈ្មោះលើបញ្ជីដកខ្លួនចេញ?

ជនណាម្នាក់ អាចឱ្យគេដាក់ឈ្មោះនៅលើបញ្ជីដកខ្លួនចេញដោយការដាក់ស្នើដោយផ្ទាល់មុខនូវសំណើសុំការដកខ្លួនចេញដែលបានបំពេញរួចរាល់មកកាន់គណៈគ្រប់គ្រងល្បែងស៊ីសងរដ្ឋ Pennsylvania (PGCB)។ សំណើនេះអាចរកបាននៅលើវិបសាយរបស់ PGCB ។ ការដាក់ស្នើ អាចធ្វើឡើងដោយគ្រោងពេលណាតំបន់នៅការិយាល័យ PGCB Harrisburg ដែលជាការិយាល័យមួយក្នុងចំណោមការិយាល័យប្រចាំតំបន់របស់ PGCB ឬការិយាល័យ PGCB ណាមួយនៅក្នុងបន្ទប់ល្បែងមានអាជ្ញាប័ណ្ណ។ ដើម្បីធ្វើការណាត់ជួបសូមហៅមកកាន់ការិយាល័យទទួលបន្ទុកល្បែងស៊ីសងញ្ជ្រាន និងមានបញ្ហា តាមរយៈលេខ 717-346-8300។

សំណើសុំការដកខ្លួនចេញ តម្រូវឱ្យមានព័ត៌មានបញ្ជាក់អត្តសញ្ញាណដូចតទៅ:

- 1.ឈ្មោះ រួមទាំងឈ្មោះឆ្លាប់ហៅពីមុន ឬឈ្មោះហៅក្រៅ
- 2.ថ្ងៃខែឆ្នាំកំណើត។
- 3.អាសយដ្ឋានទីលំនៅបច្ចុប្បន្ន
- 4.លេខទូរស័ព្ទ
- 5.លេខសន្តិសុខសង្គម នៅពេលមានការផ្តល់ជូនដោយស្ម័គ្រចិត្តស្របតាមផ្នែកទី 7 នៃច្បាប់ស្តីពីឯកជនភាពឆ្នាំ 1974 (5 U.S.C. § 552a)។
- 6.ការិយាល័យអំពីរូបរាង រួមទាំងកម្ពស់ ទម្ងន់ ភេទ ពណ៌សំបុរសក់ ពណ៌សំបុរភ្នែក និងលក្ខណៈរូបរាង ដែលអាចជួយសម្រួលដល់ការកំណត់អត្តសញ្ញាណ។
- 7.រូបថតអត្តសញ្ញាណដែលចេញដោយរដ្ឋាភិបាល ដូចជា ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន។

តើខ្ញុំអាចដាក់សមាជិកគ្រួសារណាម្នាក់ដែលមានបញ្ហាលេងល្បែងស៊ីសងនៅលើបញ្ជីនេះបានដែរឬទេ?

ទេ។ ជនណាម្នាក់មិនអាចដាក់ជនណាម្នាក់ផ្សេងទៀតនៅលើបញ្ជីដកខ្លួនចេញបានឡើយ។ ការដាក់ឈ្មោះនៅលើបញ្ជីនេះ គឺជាការស្ម័គ្រចិត្តទាំងស្រុង ហើយត្រូវតែធ្វើឡើងដោយសាមីខ្លួនដែលស្វែងរកការដកខ្លួនចេញ។

តើខ្ញុំអាចផ្ញើពាក្យសុំការដកខ្លួនចេញទៅកាន់ការិយាល័យ PGCB ណាមួយបានដែរឬទេ?

ទេ។ ជនដែលបំពេញសំណើសុំការដកខ្លួនចេញ ត្រូវតែដាក់ពាក្យសុំដោយផ្ទាល់មុខទៅកាន់ការិយាល័យ PGCB ឬទីតាំងដែលមានការ

ថតរូប ហើយនឹងមានការតម្រូវឱ្យបង្ហាញអត្តសញ្ញាណរូបថតដែលចេញដោយរដ្ឋាភិបាលមានសុពលភាព ដែលមានហត្ថលេខា និងរូបថតរបស់ជននោះ។

តើខ្ញុំនឹងមានឈ្មោះនៅលើបញ្ជីដកខ្លួនចេញរយៈពេលយូរឬណោះ?

ជនដែលដាក់សំណើសុំឱ្យដកខ្លួនចេញ អាចស្នើសុំឱ្យគេដកខ្លួនចេញពីសកម្មភាពលេងល្បែងស៊ីសងក្នុងរយៈពេលអប្បបរមាណាមួយដូចតទៅ: មួយឆ្នាំ (12 ខែ) ប្រាំឆ្នាំ ឬអស់មួយជីវិត។ ការដកខ្លួនចេញ ពុំមានការផុតរយៈពេលកំណត់ឡើយ។

តើអាចមានការលុបឈ្មោះខ្ញុំចេញពីបញ្ជីដកខ្លួនចេញដែរឬទេ?

ការដកខ្លួនចេញរយៈពេល 1 ឬ 5 ឆ្នាំ នៅតែមានសុពលភាពរហូតទាល់តែជនដែលបានដកខ្លួនចេញនោះធ្វើការស្នើសុំឱ្យលុបឈ្មោះចេញពីបញ្ជីដកខ្លួនចេញរបស់ PGCB។ ក្រោយពេលដកខ្លួនចេញរយៈពេលអប្បបរមា ជនណាម្នាក់អាចស្នើសុំឱ្យគេលុបឈ្មោះចេញពីបញ្ជីដកខ្លួនចេញដោយហៅមកកាន់លេខ 717-346-8300។ សាមីខ្លួនដែលជ្រើសរើសយកការហាមប្រាមអស់មួយជីវិត ពុំអាចស្នើសុំឱ្យគេលុបឈ្មោះចេញពីបញ្ជីដកខ្លួនចេញបានឡើយ។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការលុបឈ្មោះចេញពីបញ្ជីដកខ្លួនចេញ សូមហៅមកកាន់ការិយាល័យទទួលបន្ទុកល្បែងស៊ីសងញ្ជ្រាន និងមានបញ្ហាតាមរយៈលេខ 717-346-8300។

តើនឹងមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបានចុះឈ្មោះសម្រាប់ការដកខ្លួនចេញរួច?

បន្ថែមលើល្បែងមានអាជ្ញាប័ណ្ណ ត្រូវតែបដិសេធការភ្នាល់ និងបដិសេធបុព្វសិទ្ធិលេងល្បែងស៊ីសងចំពោះជនណាម្នាក់ដែលបានដកខ្លួនចេញ បដិសេធបុព្វសិទ្ធិបើកលុយសុទ្ធដោយសេរី សមាជិកភាពក្តីបង្កើតលេងទំនិញ និងសេវាបំពេញបន្ថែម ការចូលរួមក្នុងដំណើរកម្សាន្ត និងបុព្វសិទ្ធិផ្សេងៗស្រដៀងគ្នានេះ ព្រមទាំងអត្ថប្រយោជន៍ចំពោះជនណាម្នាក់ដែលបានដកខ្លួនចេញ ធានាថាជនដែលបានដកខ្លួនចេញមិនទទួលយកការយោសនាអំពីដំណើរកម្សាន្ត ការផ្តើមប្រក្រតីមានគោលដៅ ការផ្សព្វផ្សាយលក់ដោយធ្វើទិវារ្យតាមទូរស័ព្ទ សម្ភារៈក្តីបង្កើតលេង សម្ភារៈផ្សព្វផ្សាយលក់ដែលទាក់ទងនឹងសកម្មភាពលេងល្បែងស៊ីសងនៅបន្តល្បែងមានអាជ្ញាប័ណ្ណរបស់ខ្លួន ហើយអាចដកចេញជនណាម្នាក់ដែលបានដកខ្លួនចេញពីទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងដែនសមត្ថកិច្ចផ្សេងទៀត។

បន្ទាប់ពីមានការដាក់ឈ្មោះជនណាម្នាក់នៅលើបញ្ជីដកខ្លួនចេញរួចហើយ បន្ថែមលើល្បែងមានអាជ្ញាប័ណ្ណត្រូវតែបដិសេធមិនទទួលយកការភ្នាល់របស់ជននោះ។ ជននោះនឹងត្រូវស្ថិតក្រោមការចាប់ខ្លួនដោយសារតែការប្រព្រឹត្តល្មើស។ ជនណាម្នាក់ដែលបានដកខ្លួនចេញ ហើយបានលេងល្បែងស៊ីសងខណៈដែលកំពុងមានឈ្មោះលើបញ្ជីដកខ្លួនចេញ ទោះតាមរបៀបណាក្តី ឬតាមនីតិវិធីណាក្តី មិនអាចប្រមូលរាល់ជ័យភ័ណ្ឌ ឬស្រង់ដើមរិញ្ញត្តិសកម្មភាពលេងល្បែងស៊ីសងណាមួយក្នុងរយៈពេលទាំងស្រុងដែលជននោះកំពុងមានឈ្មោះលើបញ្ជីដកខ្លួនចេញឡើយ។ រាល់ជ័យភ័ណ្ឌដែលបានចេញឱ្យ បានរកឃើញ ឬលោះយកមកវិញដោយជនណាម្នាក់ដែលបានដកខ្លួនចេញ ត្រូវផ្ញើទៅកាន់ PGCB ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីល្បែងស៊ីសងញ្ជ្រាន និងមានបញ្ហានៃ PGCB។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីដកខ្លួនចេញរបស់ PGCB និងដើម្បីបោះពុម្ពទម្រង់បែបបទស្នើសុំដកខ្លួនចេញ សូមមើលវិបសាយរបស់ PGCB ។

gamingcontrolboard.pa.gov

ឬ

ដើម្បីទទួលបានទម្រង់បែបបទស្នើសុំដកខ្លួនចេញតាមសំបុត្រ សូមបំពេញកាតប្រែសន្លឹកខាងក្រោម ហើយផ្ញើវាទៅកាន់ការិយាល័យកណ្តាលរបស់ PGCB ។

Please send me more information on the PGCB Self-Exclusion Program

Name _____

Address _____

City _____ State _____ Zip _____

Call & Fax